

សេចក្តីថ្លែងការណ៍រួម
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

១. តាមការអញ្ជើញរបស់ ឯកឧត្តម ងៀន សួនហ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៩។

២. ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាជាមួយ ឯកឧត្តម ងៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ងៀន ហ៊ុនជុង អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងបានជួបសម្តែងការគួរសមជាមួយ លោកជំទាវ ងៀន ធី តឹមធីន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធជាក់កម្រងផ្កានៅមណ្ឌលអនុស្សាវរីយ៍វីរវបុរសជាតិ និងវិមានតម្កល់សព ហូ ជីមិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ងៀន សួនហ៊ុក បានធ្វើជាសហប្រធានក្នុងសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងវៀតណាម និងបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន រួមមាន៖

- (១) កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
- (២) កិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់ការសាងសង់សមាសធាតុមួយចំនួននៃមជ្ឈមណ្ឌលជាតិផ្តល់សេវាកម្មព្យាបាលដោយស្ម័គ្រចិត្ត និងផ្នែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។
- (៣) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកលើការងារគយ។
- (៤) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។
- (៥) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតាមព្រំដែន។
- (៦) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់ទទួលផ្សារគំរូព្រំដែនកម្ពុជា (នៅខេត្តត្បូងឃ្មុំ) ។
- (៧) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។
- (៨) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។

- ៣. នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ងៀន សួនហ៊ុក បានធ្វើជាសហប្រធានក្នុងសន្និសីទស្តីពីការពិនិត្យឡើងវិញលើការងារខណ្ឌសីមាព្រំដែនកម្ពុជា - វៀតណាម តាំងពីឆ្នាំ២០០៦ និងពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ០២ ទាក់ទងនឹងបញ្ហាព្រំដែន រួមមាន (១) សន្និសញ្ញាបំពេញបន្ថែមលើសន្និសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្និសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និង (២) ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
- ៤. ភាគីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែលសម្រេចបានមកដល់បច្ចុប្បន្ន (ប្រមាណ៨៤%) និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណត់ព្រំដែនដែលនៅសេសសល់ នាពេលអនាគតឆាប់ៗនេះ។
- ៥. ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការពិនិត្យឲ្យបានពេញលេញនូវសន្និសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខណ្ឌច្បាប់ដែលមានស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
- ៦. ក្នុងបរិយាកាសមិត្តភាព ការយោគយល់គ្នា និងការទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ព្រមទាំងសម្រេចបានជំហររួមគ្នាយ៉ាងសំខាន់ ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា - វៀតណាម និងការសម្របសម្រួលរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។
- ៧. ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គម គួរឲ្យកត់សម្គាល់ដែលកម្ពុជា និងវៀតណាម សម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរបានរក្សានូវស្ថិរភាពនយោបាយ និងសន្តិសុខ បានបង្កើនការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួន និងបានធ្វើឲ្យប្រសើរនូវជីវភាពរស់នៅរបស់ប្រជាជន ដែលរួមចំណែកដល់ការបន្តពង្រឹងតួនាទី និងជំហររបស់ខ្លួន នៅក្នុងតំបន់ និងនៅលើពិភពលោក។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមក និងបន្តផ្លាស់ប្តូរឧត្តមម្មនុវត្តន៍ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ ក្នុងបរិបទពិភពលោកថ្មី។
- ៨. ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែង រវាងវៀតណាម និងកម្ពុជា ដែលបានកសាងឡើងក្រោមការប្រឹងប្រែងរបស់ថ្នាក់

ដឹកនាំ និងប្រជាជនគ្រប់ជំនាន់ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ បានក្លាយជាទ្រព្យសម្បត្តិ រួមដ៏មានតម្លៃ។ ភាគីទាំងពីរបានអះអាងថា ប្តឹងនូវការប្តេជ្ញាចិត្ត ដើម្បីរក្សា បណ្តុះ និងពូជជំនួញនូវ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងលើកកម្ពស់ទៅកម្រិតថ្មី ដែលផ្អែកលើការទុកចិត្ត ផ្នែកនយោបាយសមធម៌ ផលប្រយោជន៍ ការគោរព និងការគាំទ្រគ្នាទៅវិញទៅមក ក្រោម បាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

- ៩. ភាគីទាំងពីរបានឯកភាពធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការ បង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកំរិតខ្ពស់ រក្សានូវយន្តការកិច្ចសហប្រតិបត្តិការ ទ្វេភាគីដែលមានស្រាប់ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងជំនួយដែលមានសារៈសំខាន់រវាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងខេត្តនៃប្រទេសទាំងពីរ ក៏ដូចជាបន្តរៀបចំព្រឹត្តិការណ៍អបអរសាទរផ្សេងៗរួមគ្នា។
- ១០. ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណីដ៏ជិតស្និទ្ធ និងប្រកប ដោយប្រសិទ្ធភាព រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈវៀតណាម។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីរក្សានូវសន្តិភាព និងសន្តិសុខរួម ជាពិសេសនៅតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងបន្តរក្សាគោលការណ៍នៃការមិនអនុញ្ញាតឲ្យកម្លាំង ណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខ និងស្ថិរភាព របស់ប្រទេសមួយទៀត។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពខិតខំបន្ថែមទៀតក្នុងការស្រាវជ្រាវរុក រក និងធ្វើមាតុភូមិនិរន្តរ៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីនៅកម្ពុជា និងធ្វើ ការជិតស្និទ្ធដើម្បីជំរុញការជួសជុល និងការថែទាំស្តុបមិត្តភាពកម្ពុជា-វៀតណាម នៅកម្ពុជា។
- ១១. ដោយទទួលស្គាល់នូវកាលានុវត្តភាពដ៏ល្អប្រពៃសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី និងការវិនិយោគនៃប្រទេសជិតខាង ភាគីទាំងពីរបានឯកភាពប្រើប្រាស់សក្តានុពលទាំង អស់ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរទៅជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី កម្ពុជា- វៀតណាម។ ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរតាមរយៈការ បញ្ចប់ឲ្យបានឆាប់រហ័សនូវផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម រហូតដល់ឆ្នាំ២០៣០ និងការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចស្តីពីការតភ្ជាប់ការដឹកជញ្ជូន រួមទាំង អនុស្សរណៈយោគយល់គ្នាស្តីពីយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់ឆ្នាំ ២០១៨-២០២៥ ជាមួយចក្ខុវិស័យ ឆ្នាំ២០៣០។
- ១២. ភាគីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្ស ចំពោះការកើនឡើងគួរឲ្យកត់សម្គាល់នៃទំហំ ពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើង ២៤% ក្នុងឆ្នាំ២០១៨ ជាមួយទំហំទឹកប្រាក់ជាង ៤,៧ ពាន់លានដុល្លារអាមេរិក និងរំពឹងសម្រេចបានជាង ៥ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។ ភាគីទាំងពីរបានឯកភាពរក្សាកំណើននៅឆ្នាំបន្តបន្ទាប់ទៀត តាមរយៈការលើកកម្ពស់

វិធានការជំរុញពាណិជ្ជកម្ម និងការគាំទ្រសហគ្រាសរបស់ខ្លួនក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ជំរុញវិនិយោគ និងពាណិជ្ជកម្ម ផ្សារណាត់ និងការតាំងពិព័រណ៍ក្នុងប្រទេសនីមួយៗ។

- ១៣. ភាគីកម្ពុជាបានសម្តែងនូវការកោតសរសើរចំពោះរៀនណាម ដែលជាវិនិយោគិនបរទេសមួយក្នុងចំណោមវិនិយោគិនធំជាងគេទាំង៥ នៅប្រទេសកម្ពុជា ដោយមានគម្រោងវិនិយោគចំនួន ២១៤ ជាមួយទំហំទឹកប្រាក់វិនិយោគសរុប ៣,៣ ពាន់លានដុល្លារអាមេរិក។ ភាគីកម្ពុជាបានសន្យាជំរុញការអនុវត្តរាល់វិធានការលើកកម្ពស់ការវិនិយោគ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចមកពីប្រទេសរៀនណាម ដើម្បីរក្សាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងពង្រីកការវិនិយោគនៅកម្ពុជា។
- ១៤. ភាគីកម្ពុជាសម្តែងនូវការដឹងគុណ និងអរគុណចំពោះជំនួយរបស់ភាគីរៀនណាម ក្នុងការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងជំនួយឥតសំណងរយៈពេលច្រើនឆ្នាំកន្លងមកនេះ។ ភាគីទាំងពីរបានឯកភាពអនុវត្តគំរោងជំនួយនានាឲ្យបានទាន់ពេលវេលា និងបន្តស្វែងរកវិធី និងមធ្យោបាយផ្សេងៗ ដើម្បីធ្វើឲ្យកាន់តែប្រសើរនូវប្រសិទ្ធភាពនៃជំនួយរៀនណាមចំពោះកម្ពុជា។
- ១៥. ភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសំខាន់ៗដូចជាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ទេសចរណ៍ អាកាសចរណ៍ ធនាគារនិងហិរញ្ញវត្ថុកសិកម្មប្រើបច្ចេកវិទ្យាទំនើប កសិកម្មនិងការកែច្នៃផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ និងការថែទាំសុខភាព ជាដើម។ ភាគីទាំងពីរបានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងសងខាង ឲ្យប្រើប្រាស់យន្តការទេកាគីដែលមានស្រាប់ជាពិសេស គណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនេះ។
- ១៦. ភាគីរៀនណាមបានសម្តែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជាដែលបានបន្តផ្តល់ការគាំទ្រ និងប្រព្រឹត្តកម្មដោយគ្មានការរើសអើងចំពោះប្រជាជនដែលមានដើមកំណើតរៀនណាមនៅកម្ពុជា។
- ១៧. ប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ភាគីទាំងពីរបានយល់ស្របខិតខំប្រឹងប្រែងរួមគ្នាជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានមួយ ដោយផ្អែកលើគោលការណ៍ច្បាប់ ការរួបរួមគ្នាសាមគ្គីភាព និងការយកប្រជាជនជាស្នូល។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានប្តេជ្ញាសម្របសម្រួលគ្នាជិតស្និទ្ធទៅវិញទៅមក ក្នុងពេលរៀនណាមធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។

១៨. ភាគីទាំងពីរបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និង ចីរភាព ការអភិវឌ្ឍនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ ឲ្យស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពអាងទឹកទន្លេមេគង្គ សេចក្តីប្រកាសខេត្តសៀមរាបឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី០៣ និងសេចក្តីប្រកាសរួមឆ្នាំ២០១៨ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ និងយន្តការ អនុតំបន់ដែលមានស្រាប់ផ្សេងៗទៀត។

១៩. ភាគីទាំងពីរបានឯកភាពគ្នា សម្របសម្រួលក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ-វៀតណាម និងយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គដែលពាក់ព័ន្ធដើម្បី ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម រហូតដល់ឆ្នាំ២០៣០ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា- ឡាវ-វៀតណាម ក្នុងខែមីនា ឆ្នាំ២០១៨។

២០. ភាគីទាំងពីរបានឯកភាពធ្វើការជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីឈានទៅបញ្ចប់ការចរចា កិច្ចសហប្រតិបត្តិការដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឲ្យបានឆាប់ដែលនឹងធ្វើឲ្យ សុខដុមនូវផលប្រយោជន៍ និងគិតគូរពេញលេញអំពីភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍ ក្នុង ចំណោមប្រទេសជាសមាជិក។

២១. ភាគីទាំងពីរបានលើកជាថ្មីអំពីជំហររបស់អាស៊ានស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដូចមាននៅក្នុង សេចក្តីប្រកាសរួមថ្មីៗនេះ ជាពិសេសសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន លើកទី៥២។ ភាគីទាំងពីរបានលើកឡើងថា ភាពតានតឹងនាពេលថ្មីៗនេះ ត្រូវតែ ដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។

២២. ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលជាវិជ្ជមាន និងមានសារៈសំខាន់ ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ។ **សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន** បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចដឹកកំក្តៅ ដែលថ្នាក់ដឹកនាំ និងប្រជាជន វៀតណាម បានផ្តល់ជូនគណៈប្រតិភូ និងបានអញ្ជើញ **ឯកឧត្តមនាយករដ្ឋមន្ត្រី ង្វៀន សួនហ៊ុក** និងថ្នាក់ដឹកនាំវៀតណាមផ្សេងទៀត មកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសម ស្រប។ ថ្នាក់ដឹកនាំវៀតណាមរីករាយទទួលយកការអញ្ជើញនេះ ចំណែកកាលបរិច្ឆេទជាក់លាក់ នៃដំណើរទស្សនកិច្ចនាពេលខាងមុខនេះ នឹងធ្វើឡើងតាមរយៈការទូត។

ថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩